



**មាតុភូមិនិវត្តន៍របស់ស្ត្រីខ្មែរ ពីប្រទេសម៉ាឡេស៊ី និងចិន**



I- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករិនីខ្មែរចំនួន០៦នាក់ ដូចខាងក្រោម៖

- (១) ពលករិនី ឡ.ច អាយុ២៩ឆ្នាំ មកពីខេត្តព្រះវិហារ បានទៅប្រទេសម៉ាឡេស៊ី ពីខែសីហា ឆ្នាំ២០១០។
- (២) ពលករិនី ស.ណ អាយុ៣៥ឆ្នាំ មកពីខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ពីថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១១។ ពលករិនីទាំងពីរនាក់ បានទៅធ្វើការនៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន Phillimore Cambodia ជាអ្នកបោសសំអាតនៅសណ្ឋាគារ EST ក្នុងរដ្ឋ Penang ។ ដោយធ្វើការលំបាក ពលករិនីទាំងពីរ បានទៅស្ថានទូតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានសណ្ឋាគារ EST បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ និងលិខិតឆ្លងដែនជូនពលករិនីទាំងពីរវិញ។

ពលករិនី ឡ.ច នឹងមកដល់ព្រលានយន្តហោះខេត្តសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK 542 ។

(៣) ពលករិនី ហ.វ អាយុ២៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ីធ្វើការតាមផ្ទះ ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពលករិនីបានទៅស្ថានទូតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជា។ ដោយសារពលករិនី ពុំស្គាល់អាស័យដ្ឋានទំនាក់ទំនងរបស់ថៅកែ ដូចនេះស្ថានទូតពុំអាចទាមទារប្រាក់ខែឲ្យបានឡើយ។ ស្ថានទូតបានជួយសំរេចសំរួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី និងឧបត្ថម្ភសំបុត្រយន្តហោះដល់នាងសម្រាប់ការធ្វើដំណើរមកកម្ពុជាវិញ។

(៤) ពលករិនី ស.ច.ណ អាយុ២៣ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននៅកម្ពុជាឈ្មោះ AYN។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ដោយសារនាងពុំស្គាល់ឈ្មោះ និងអាស័យដ្ឋានរបស់និយោជក ដូចនេះនាងសម្រេចមិនទាមទារប្រាក់ខែពីនិយោជកទេ។ ស្ថានទូតបានជួយសំរេចសំរួលជាមួយការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រយន្តហោះដល់នាងផងដែរ។

(៥) ពលការិនី ព.ស.ណ អាយុ២១ឆ្នាំ មកពីខេត្តពោធិសាត់ បានទៅម៉ាឡេស៊ីធ្វើការនៅហាងលក់បារី ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការច្រើនម៉ោងពេក ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយអោយបានមកកម្ពុជាវិញ។ នាងសម្រេចចិត្តមិនទាមទារប្រាក់ខែនៅខ្វះមួយខែទេ។ ស្ថានទូត បានជួយសំរបសំរួលជាមួយការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រយន្តហោះដល់ពលការិនី ដោយនាងខ្វះខាតថវិកា។

(៦) ពលការិនី យ.ស.យ អាយុ៣៧ឆ្នាំ មកពីខេត្តកំពង់ចាម បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុននៅកម្ពុជាឈ្មោះ AP TSE & C Cambodian Resource Co, Ltd។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ស្នើស្ថានទូតទាមទារលិខិតឆ្លងដែន ដើម្បីអាចត្រឡប់មកកម្ពុជាវិញ។ តាមសំណូមពររបស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែនដល់នាងវិញ ថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០១៦។ ចំណែកប្រាក់ខែ គឺសាមីខ្លួនបានទទួលគ្រប់ចំនួននិងបានផ្ញើមកគ្រួសារនៅកម្ពុជាអស់ហើយ។ ស្ថានទូតបានជួយសំរបសំរួលជាមួយការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រយន្តហោះដល់នាងផងដែរ។

ពលការិនី ស.ណ, ហ.វ, ស.ច.ណ, ព.ស.ណ និង យ.ស.យ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK 536 ។

II- ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានរៀបចំមាតុភូមិនិវត្តន៍របស់នារីខ្មែររងគ្រោះឈ្មោះ ឈ.ស.ត អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ដែលត្រូវបានមេខ្យល់លួងលោមនាំទៅប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីរៀបការជាមួយបុរសជនជាតិចិន។ ដោយពុំអាចទ្រាំរស់នៅជាមួយប្តីដែលមានជំងឺស៊ែសប្រសាទបាន នាងបានស្នើស្ថានទូត ជួយអោយបានត្រឡប់មកកម្ពុជាវិញ។

នារីឈ្មោះ ឈ.ស.ត បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង២៣:១៥នាទី តាមជើងយន្តហោះលេខ MU 759 ។ អំឡុងពេលរង់ចាំមកកម្ពុជា ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់នាងផងដែរ។

ភ្នំពេញ, ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦  
**ជុំ សុន្ទរី**  
**អ្នកនាំពាក្យ**  
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ